

William R. Hite, Jr., Ed.D.

អគ្គនាយក

ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០

ជូនចំពោះ មាតាបិតា និង អាណាព្យាបាល៖

ខ្ញុំសង្ឃឹមថា លោកអ្នក និង ក្រុមគ្រួសាររបស់លោកអ្នក មានសុខភាពល្អ។ ក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលហ្ស៊ី នឹងបន្ត បិទសម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំសិក្សានេះ។ ទោះបីជាពេលនេះសាលាត្រូវបិទទ្វារក៏ដោយ សូមជ្រាបថា ការ បង្កាត់បង្រៀន និង ការរៀនសូត្រ នឹងនៅតែបន្តសម្រាប់សិស្សានុសិស្ស។ ការរំព្យកមេរៀន និង ការបង្កើនចំណេះដឹង ជាមួយគ្នា បានចាប់ផ្តើមកាលពីថ្ងៃច័ន្ទ ទី ២០ ខែមេសា នេះ។ ការបង្កាត់បង្រៀនដែលបានគេរៀបចំ សម្រាប់ក្រសួង នឹងចាប់ផ្តើម ឡើងវិញនៅថ្ងៃទី ៤ ខែឧសភា ហើយនឹងបញ្ចប់នៅថ្ងៃទី ១២ ខែមិថុនា។ នៅពេលដែលយើងបានប្តូរទៅជាការសិក្សាតាមកុំព្យូទ័រ យើងដឹងថា ឪពុកម្តាយ និង អាណាព្យាបាល ត្រូវបានគេស្នើសុំឱ្យមានតួនាទីថ្មីនៅក្នុងការសិក្សារបស់កូនៗពួកគាត់។ ដើម្បីជួយ សម្រួលដល់លោកអ្នកក្នុងកិច្ចការនេះ ខាងក្រោមនេះគឺ ជាការណែនាំ និង ជាយោបល់៖

- **ការបង្កាត់បង្រៀនដែលគេបានរៀបចំ** - ចាប់ពីថ្ងៃទី ៤ ខែឧសភា លោកគ្រូអ្នកគ្រូនឹងផ្តល់ពេល ៣ ម៉ោង ក្នុងមួយថ្ងៃ សម្រាប់ ការបង្កាត់បង្រៀនដែលគេបានរៀបចំ តាមរយៈថ្នាក់រៀនហ្វូហ្គោល។ សិស្សានុសិស្ស ថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី ១២ នឹងប្រើ កុំព្យូទ័រក្រុមប៊ុកដែលក្រសួងផ្តល់ឱ្យពួកគេ ដើម្បីចូលរួមសិក្សា។ ការបង្កាត់បង្រៀនដែលគេបានរៀបចំ សម្រាប់មុខវិទ្យា គណិតវិទ្យា ភាសាអង់គ្លេស ចំណេះវិទ្យាសាស្ត្រ សង្គមវិទ្យា ភាសាបរទេស សុខភាព/អប់រំកាយ ការត្រៀមសម្រាប់ក្រោយ មធ្យមសិក្សា ការអប់រំផ្នែក អាជីព និង បច្ចេកទេស (CTE) ក៏ដូចជា ការអប់រំពិសេស និង ជំនួយដែលពាក់ព័ន្ធ។ គោលបំណងសម្រាប់មេរៀនទាំងអស់ គឺដើម្បី ពង្រឹងការសិក្សាពីមុន ផ្តល់សកម្មភាពបង្កើនចំណេះដឹង និង ណែនាំការសិក្សាថ្មី ដល់សិស្សានុសិស្សទាំងអស់។
- **ថ្នាក់រៀនហ្វូហ្គោល** - ថ្នាក់រៀនហ្វូហ្គោលគឺជាវេទិកាចម្បងដែលគ្រូនឹងផ្សព្វផ្សាយ កិច្ចការដែលដាក់ឱ្យសិស្សធ្វើ ការបង្រៀន មេរៀន និង ការប្រាស្រ័យទាក់ទងជាមួយសិស្សានុសិស្ស។ សាលាខ្លះអាចបន្តប្រើប្រាស់កម្មវិធីតាមអ៊ិនធឺណិតដែលគេផ្តល់ ឱ្យផ្សេងៗទៀត ដូចជា Edgenuity ឬ Canvas ។
- **ការចូលរួម** - តាមវិធីដែលមាន គេរំពឹងថាសិស្សម្នាក់ៗនឹងចុចចូលទៅទំព័ររ៉ឺបសៃរបស់សិស្ស របស់ខ្លួន ជារៀងរាល់ថ្ងៃ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។ បើសិនជាប្រើតាម កម្មវិធីអ៊ិនធឺណិត ឬ ថ្នាក់រៀនហ្វូហ្គោល សិស្សានុសិស្សគួរចុចចូលតាមរយៈទំព័ររ៉ឺបសៃ របស់សិស្ស របស់ពួកគេ។
 - សិស្សានុសិស្សដែលបានចុះឈ្មោះចូលរៀនថ្នាក់ទី ៩ ដល់ថ្នាក់ទី ១២ អនុវិទ្យាល័យ (ឧ. សាលាថ្នាក់ទី ៥ ដល់ថ្នាក់ ទី ៨ ឬ ថ្នាក់ទី ៦ ដល់ថ្នាក់ទី ៨) Engineering & Sciences HS, Penn Treaty HS, Hill Freedman Academy, GAMP និង សាលា Masterman គប្បីចុចចូលទំព័ររ៉ឺបសៃរបស់សិស្ស ជារៀងរាល់ថ្ងៃសិក្សា និង ចូលទៅ «Assignments Due Today (កិច្ចការដែលត្រូវប្រគល់ឱ្យគ្រូនៅថ្ងៃនេះ)» ដើម្បីសម្គាល់ថាជាវិធីមួយនៃការចូលរួម របស់ពួកគេ នៅក្នុងមុខវិទ្យានីមួយៗដែលគ្រូបានកំណត់ឱ្យសម្រាប់ថ្ងៃនោះ។ [សិស្សានុសិស្ស សូមមើលបណ្តាញតភ្ជាប់នេះសម្រាប់ការណែនាំអំពីវិធីប្រគល់កិច្ចការនៃការចូលរួមរបស់អ្នកតាមរយៈទំព័ររ៉ឺបសៃរបស់សិស្ស។](#)
 - វិធីបង្ហាញពីការចូលរួមមួយទៀតគឺ ការបំពេញ និង ការប្រគល់ កិច្ចការឱ្យគ្រូ។

- **ការឱ្យពិន្ទុ** - ការស្ទង់កំពុងផ្លាស់ប្តូរពីបួនត្រីមាស ទៅបីត្រីមាសវិញ។ ពិន្ទុចុងក្រោយរបស់សិស្សានុសិស្សគឺជាមធ្យមភាគនៃត្រីមាសទាំងបី។ សិស្សានុសិស្សអាចទទួលបានពិន្ទុសម្រាប់ កិច្ចការថ្មី ការមិនបានបំពេញកិច្ចការ និង ការបំពេញកិច្ចការដែលសិស្សមិនបានធ្វើ នៅ ឬ ក្រោយថ្ងៃទី ៤ ខែឧសភា។ គេនឹងឱ្យសិស្សានុសិស្សដែលរៀន ថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី ១២ ទាំងអស់ឡើងថ្នាក់ ដោយផ្អែកលើគោលការណ៍ណែនាំបច្ចុប្បន្ន។ បើសិនជាលោកអ្នកមានសំណួរ សូមទាក់ទងទៅ គ្រូ ឬ អ្នកផ្តល់ឱវាទ របស់កូនលោកអ្នក។
- **ការប្រាស្រ័យទាក់ទងជាមួយគ្រូ** - គ្រូទាំងអស់នឹងមានម៉ោងធ្វើការសម្រាប់ឱ្យ សិស្សានុសិស្ស និង ក្រុមគ្រួសារ សួរសំណួរ និង ទទួលជំនួយ។ គ្រូរបស់កូនលោកអ្នកនឹងទាក់ទងជាមួយលោកអ្នកតាមរយៈ អ៊ីមែល ឬ ទូរស័ព្ទ។ សូមមើលអ៊ីមែលរបស់លោកអ្នកឱ្យបានទៀងទាត់ បើអាចធ្វើទៅបាន ដើម្បីកុំឱ្យលោកអ្នកមិនបានឃើញដំណឹងសំខាន់ៗ។
- **ការរំពឹងទុកសម្រាប់ក្រុមគ្រួសារ៖**
 - ទាក់ទងជាមួយ គ្រូ និង/ឬ នាយកសាលា របស់កូនពួកគាត់ បើសិនជាពួកគាត់មានសំណួរ។
 - បង្កើតកន្លែងសម្រាប់ការសិក្សានៅផ្ទះ ដែលកាត់បន្ថយការរំខាន និងដើម្បីបង្កើតទម្លាប់សម្រាប់ការសិក្សានៅផ្ទះ ហើយអាចមានការបត់បែនបាន នៅពេលចាំបាច់។
 - កំណត់គោលដៅសមរម្យ សម្រាប់ខ្លួនពួកគាត់ និង សម្រាប់កូន។
 - រំពឹងកូនៗរបស់ពួកគាត់ឱ្យជួបជាមួយគ្រូរបស់ពួកគេ បើសិនជាពួកគេមានការព្រួយបារម្ភ ឬ ត្រូវការជំនួយ និង ជំរុញពួកគេឱ្យ ឈប់សម្រាក ដើម្បីញ៉ាំចំណី ហាត់ប្រាណ និង លេងកម្សាន្ត។

តើទាក់ទងទៅអ្នកណា នៅពេលលោកអ្នកត្រូវការជំនួយ

- **សំណួរទូទៅ៖** ទូរស័ព្ទទៅលេខ (២១៥) ៤០០-៥៣០០ ឬ ផ្ញើអ៊ីមែលទៅ covid19info@philasd.org ។
- **កម្រិតថ្នាក់ ពិន្ទុ កិច្ចការដែលគ្រូដាក់ឱ្យធ្វើ និង ការផ្តល់យោបល់៖** ទាក់ទងទៅ អ្នកផ្តល់ឱវាទ ឬ លោកគ្រូអ្នកគ្រូ របស់កូនលោកអ្នក។ ចូលមើលវិបសៃរបស់សាលា ដើម្បីជ្រាបពីព័ត៌មានសម្រាប់ទាក់ទង។
- **សំណួរដែលគេខ្សោយស្ទាហ៍ស្ទារ៖** មើល ចម្លើយ និង ព័ត៌មានថ្មីៗផ្សេងទៀត នៅ <https://www.philasd.org/coronavirus/> ។
- **បញ្ហាដែលទាក់ទងនឹងបច្ចេកវិទ្យា៖** សូមមើលវិបសៃរបស់មណ្ឌលផ្តល់ជំនួយផ្នែកបច្ចេកវិទ្យាដល់ មាតាបិតា និង ក្រុមគ្រួសារ <https://www.philasd.org/coronavirus/chromebooks/> ឬ ទូរស័ព្ទទៅលេខ (២១៥) ៤០០-៤៤៤៤ ឬ ផ្ញើអ៊ីមែលទៅ FamilyTechSupport@philasd.org
- **បញ្ហា សង្គម ឬ សុខភាព៖** ទាក់ទងទៅ អ្នកផ្តល់ឱវាទ ឬ គិលានុបដ្ឋាក របស់កូនលោកអ្នក។ ចូលមើលវិបសៃ របស់សាលា ដើម្បីជ្រាបពីព័ត៌មានសម្រាប់ទាក់ទង។
- **ទទួលព័ត៌មានថ្មីៗ៖** ចូលរួមកម្មវិធីតាមហ្វេសប៊ុកជាមួយ លោកអគ្គនាយក ហៃ @PhillySchools រៀងរាល់ថ្ងៃពុធ វេលាម៉ោង ៣ រសៀល ដែលគាត់នឹងជម្រាបពីព័ត៌មានថ្មីៗអំពី ផែនការបន្តការសិក្សា របស់យើង។

យើងទន្ទឹងរង់ចាំនៅពេលដែលយើងទាំងអស់គ្នាអាចជួបជុំគ្នាដោយផ្ទាល់ នៅសាលា និង នៅការិយាល័យ របស់យើង។ ក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលហ្ស៊ី នៅតែប្តេជ្ញា សហការគ្នា និង រួបរួមគ្នាជាមួយដៃគូ របស់យើង ដើម្បីជួយដល់ លោកអ្នក និង កូនៗរបស់លោកអ្នក។ សូមនៅក្នុងផ្ទះឱ្យបានច្រើនបំផុត និង សូមថែរក្សាខ្លួនលោកអ្នក និងមនុស្សជាទីស្រឡាញ់របស់លោកអ្នក ឱ្យបានល្អ។

ដោយសេចក្តីរាប់អាន



William R. Hite Jr., Ed.D.
អគ្គនាយក
ក្រសួងអប់រំនៃទីក្រុងហ្សឺណែវដែលហ្ស៊ី